



ពុទ្ធបណ្ណាល័យវិបស្សនាដុះ
នៃព្រះរាជាណាចក្រកម្ពុជា

សប្បុរិសទានសូត្រ
(បិដកលេខ ៤៥ ទំព័រ ៨៨ នៃ ៨៩)

ម្ចាស់ភិក្ខុទាំងឡាយ សប្បុរិសទាននេះមាន ៥ យ៉ាង, សប្បុរិសទាន ៥ យ៉ាង ដូចខ្លះគឺ៖

១. សទ្ធាយ ទានំ ទេតិ ឲ្យទានដោយសទ្ធា ។

អដ្ឋកថា៖ សទ្ធាយ បានដល់ជឿទាននឹងផលរបស់ទាន ។

២. សក្កច្ចំ ទានំ ទេតិ ឲ្យទានដោយគោរព ។

អដ្ឋកថា៖ សក្កច្ចំ ធ្វើចិត្តឲ្យស្អាតក្នុងការឲ្យទាន គោរពកោតក្រែងក្នុងទេយ្យធម៌ និងក្នុងទក្ខិណេយ្យបុគ្គល ។ ទាំងពីរយ៉ាងនោះ បុគ្គលរៀបចំទេយ្យធម៌ឲ្យប្រណីតឈ្មោះថា ចូលទៅតាំងសេចក្តីគោរពកោតក្រែងក្នុងទេយ្យធម៌ ឯការជ្រើសរើសបុគ្គលហើយឲ្យ ឈ្មោះថាចូលទៅតាំងសេចក្តីគោរពកោតក្រែងក្នុងទក្ខិណេយ្យបុគ្គល ។

៣. កាលេន ទានំ ទេតិ ឲ្យទានតាមកាលគួរ ។

អដ្ឋកថា៖ កាលេន តាមកាលដ៏សមគួរ ។

៤. អនុគ្គហិតចិត្តោ ទានំ ទេតិ ឲ្យទានដោយចិត្តអនុគ្រោះ ។

អដ្ឋកថា៖ អនុគ្គហិតចិត្តោ បានដល់មានចិត្តមិនស្តាយ គឺលះបង់ដាច់ទៅតែម្តង ។

៥. អត្តានព្វ បរព្វ អនុបហច្ច ទានំ ទេតិ ឲ្យទានដោយមិនបានបៀតបៀនខ្លួនឯងនឹងអ្នកដទៃ ។

អដ្ឋកថា៖ អនុបហច្ច បានដល់ មិនប៉ះទង្គិច គឺមិនលុបបំបាត់គុណទាំងឡាយ ។

ម្ចាស់ភិក្ខុទាំងឡាយ បុគ្គលឲ្យទានដោយសទ្ធាដោយផលនៃទាននោះកើតក្នុងទីណាៗ ជាបុគ្គលស្តុកស្តម្ភមានទ្រព្យច្រើន មានភោគៈច្រើនផង ជាបុគ្គលមានរូបល្អគួររមិលមើលជ្រះថ្លា ប្រកបដោយភាពជាអ្នកមានសម្បុរល្អដ៏ក្រៃលែងផង ។

ម្ចាស់ភិក្ខុទាំងឡាយ បុគ្គលឲ្យទានដោយគោរពដោយផងនៃទាននោះ កើតក្នុងទីណាៗ ជាបុគ្គលស្តុកស្តម្ភមានទ្រព្យច្រើន មានភោគៈច្រើនផង ពួកជនណា ទោះកូនក្តី ប្រពន្ធក្តី ខ្ញុំក្តី អ្នកបម្រើក្តី អ្នកធ្វើការងារក្តី របស់បុគ្គលនោះ ជនទាំងនោះ តែងស្តាប់ដោយល្អ ជ្រៀងត្រចៀកស្តាប់ តាំងចិត្តដើម្បីដឹងផង ។

ម្ចាស់ភិក្ខុទាំងឡាយ បុគ្គលឲ្យទានតាមកាលដ៏គួរដោយផលនៃទាននោះកើតក្នុងទីនា។ ជា បុគ្គលស្តុកស្តម្ភមានទ្រព្យច្រើន មានភោគៈច្រើនផង ប្រយោជន៍គឺសម្បត្តិដ៏ពេញពោរ រមែងមកតាម កាលដ៏គួរដល់បុគ្គលនោះផង ។

អដ្ឋកថាៈ សេចក្តីថា ប្រយោជន៍ទាំងឡាយ កាលដែលនឹងមកដល់ មិនមែនមកក្នុងវ័យទាល់តែចាស់ ហើយនោះទេ គឺរមែងមកក្នុងពេលដ៏សម គួរក្នុងបឋមវ័យនោះឯង ទាំងដែលមកដោយច្រើនផង ។

ម្ចាស់ភិក្ខុទាំងឡាយ បុគ្គលឲ្យទានដោយចិត្តអនុគ្រោះ ដោយផលនៃទាននោះ កើតក្នុងទីណា។ ជាបុគ្គលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើនផងរមែងបង្ហោនចិត្តទៅដើម្បីបរិភោគក្នុងកាមគុណ ៥ ដ៏លើសលប់ផង ។

ម្ចាស់ភិក្ខុទាំងឡាយ បុគ្គលឲ្យទានដោយមិនបានបៀតបៀនខ្លួនឯងនិងអ្នកដទៃ ដោយផលនៃ ទាននោះកើតក្នុងទីណា។ ជាបុគ្គលស្តុកស្តម្ភ មានទ្រព្យច្រើនមានភោគៈច្រើនផង សេចក្តីអន្តរាយនៃ សម្បត្តិទាំងឡាយមិនមានមកអំពីទីណាមួយគឺអំពីភ្លើង អំពីទឹក អំពីស្តេចអំពីរចោរ អំពីហេតុមិនជាទី ស្រឡាញ់ និង អំពីមនុស្សដែលជាទាយាទផង ។

ម្ចាស់ភិក្ខុទាំងឡាយ សប្បុរិសទានមាន៥ យ៉ាងនេះឯង ។

ចំណែក អសប្បុរិសទាន មាន ៥ យ៉ាងគឺ៖

- ១. អសក្កច្ចំ ទានំ ទេតិ ឲ្យទានដោយមិនគោរពវត្ថុ គឺមិនបានសម្អាតផ្ចិតផ្ចង់ទេយ្យវត្ថុឲ្យថ្លៃ ថ្លាជាងមុន។
- ២. អបចិត្តិ កត្តា ទានំ ទេតិ ឲ្យទានដោយមិនតាំងចិត្តចំពោះវត្ថុ និងអ្នកទទួល (មើលងាយ)
- ៣. អសហត្តា ទានំ ទេតិ មិនឲ្យដោយដៃខ្លួនឯង (ប្រើគេ)
- ៤. អបវិជ្ជំ ទានំ ទេតិ ឲ្យទានធ្វើដូចយកទៅបោះចោល
- ៥. អនាគមនាទិដ្ឋិកោ ទានំ ទេតិ ឲ្យទានដោយយល់ថាមិនមានផល។

ដូច្នោះ កូនធ្វើអ្វីមួយត្រូវពិចារណាឲ្យបានច្រើនផងណា កូនរបស់ម៉ែព្រោះអំពើ ដែលយើងធ្វើទៅ លើអ្វីមួយ រមែងមានការល្អ និងអាក្រក់យ៉ាងនេះហើយមុន នឹងនិយាយស្តីអ្វីមួយចូរពិចារណាទុកជាមុន ថាតើអ្វីដែលយើងធ្វើ អ្វីដែលយើងធ្វើ អ្វីដែលយើងពោលទៅនោះមានទោស ឬក៏គ្មានទោស។

ដកស្រង់ចេញពីសៀវភៅ៖ ទានកថា និងសៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ

រៀបរៀងដោយ៖ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស

Website: www.bvdcc.org
 YouTube: Vipassana Dhurak Buddhist Centre
 E-mail: chhenchhoun@gmail.com
 Address: Vipassana Dhurak Buddhist Centr of Kingdom of Cambodia, Phnom Atharas,
 Khum Phsar Dek, Srok Ponhea Leu, Khet Kandal, Cambodia.

Thank you beforehand supports, shares, likes, comments & Subscribes.